



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

និយ័តករគណនេយ្យនិងសវនកម្ម

លេខ.....ន.គ.ស.....

ថ្ងៃសុក្រ ២ កើត ខែ អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា គ.ស. ២០២៥

សេចក្តីជូនដំណឹង
ស្តីពី

ការប្រៀបធៀបរវាងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ
សម្រាប់សហគ្រាសធុនតូចនិងមធ្យម
កំណែប្រែលើកទី២ និងកំណែប្រែលើកទី៣

និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) មានកិត្តិយសសូមជម្រាបជូនដល់ម្ចាស់សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ សវនករ និងសាធារណជនទូទៅ ឱ្យបានជ្រាបថា៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (International Accounting Standards Board) ដែលជាស្ថាប័នឯករាជ្យ ក្នុងការអភិវឌ្ឍ និងអនុម័តលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ បានចេញផ្សាយនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម កំណែប្រែលើកទី៣។

ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូចនិងមធ្យម កំណែប្រែលើកទី៣ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ជាមួយនឹងការលើកទឹកចិត្តឱ្យអនុវត្តមុនកាលបរិច្ឆេទកំណត់នេះបាន។

ដើម្បីបញ្ជ្រាបការយល់ដឹងអំពីកំណែប្រែលើកទី៣ របស់ស្តង់ដារនេះឱ្យកាន់តែច្បាស់ និងមានប្រសិទ្ធភាព **ន.គ.ស.** បានរៀបចំនូវការប្រៀបធៀបរវាងកំណែប្រែលើកទី២ និងកំណែប្រែលើកទី៣ របស់ស្តង់ដារនេះដូចមានភ្ជាប់ជូនជាឧបសម្ព័ន្ធ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់និយ័តករ៖ www.acar.gov.kh និង IFRS Foundation៖ www.ifrs.org ។

អាស្រ័យហេតុនេះ សូមម្ចាស់សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ សវនករ និងសាធារណជនទូទៅ ជ្រាបជាព័ត៌មាន និងត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការអនុវត្តស្តង់ដារនេះនៅកម្ពុជាតាមកាលបរិច្ឆេទកំណត់ខាងលើ។ *Am*

និយ័តករគណនេយ្យនិងសវនកម្ម *8*



[illegible]

ការផ្ទៀងផ្ទាត់ការងារនេះបានបញ្ចប់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីមន្ត្រីពាក់ព័ន្ធនានា។

ផ្នែក ប្រធានបទ	កំណែប្រែលើកទី២ ឆ្នាំ២០១៥	កំណែប្រែលើកទី៣ ឆ្នាំ២០២៥
២ ទស្សនវិស័យ និងគោលការណ៍ ទូទៅ	ដោយផ្អែកទៅលើក្របខណ្ឌ ទស្សនវិស័យ ជាមួយនឹងកម្រិតនៃការសង្កត់ធ្ងន់លើលក្ខណៈ គុណភាពនៃព័ត៌មានហិរញ្ញវត្ថុ។	បានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីក្របខណ្ឌ ទស្សនវិស័យឆ្នាំ២០១៨ ។ ការណែនាំគោលគំនិតថ្មី ធ្វើបច្ចុប្បន្នភាពនិយមន័យ និងបន្ថែមគោលការណ៍ អាទិភាព (overriding principle) ។
៧ របាយការណ៍លំហូរសាច់ប្រាក់	មិនតម្រូវឱ្យលាតត្រដាងព័ត៌មានអំពីកិច្ចព្រមព្រៀង ហិរញ្ញប្បទានជាមួយអ្នកផ្គត់ផ្គង់។	តម្រូវឱ្យលាតត្រដាងព័ត៌មានអំពីការផ្ទៀងផ្ទាត់ទៅលើ បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញ- ប្បទាន និងតម្រូវការលាតត្រដាងព័ត៌មានអំពីកិច្ច- ព្រមព្រៀងហិរញ្ញប្បទានជាមួយអ្នកផ្គត់ផ្គង់ ស្របទៅ តាមស្តង់ដារ IAS ៧។
៩ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្សេងៗ	ប្រើវិធីសាស្ត្រនៃការបង្រួម ដែលមានលក្ខណៈ សាមញ្ញ។	បច្ចុប្បន្នភាពទៅលើនិយមន័យ “ការគ្រប់គ្រង” និង ដាក់ចេញនូវលក្ខខណ្ឌចាំបាច់នៅពេលក្រុមហ៊ុនមេ បាត់បង់ការគ្រប់គ្រង ស្របទៅតាមស្តង់ដារ IFRS ១០។
១១ ឧបករណ៍ហិរញ្ញវត្ថុ	បែងចែកទៅជា ផ្នែកទី១១ (មូលដ្ឋានឧបករណ៍ ហិរញ្ញវត្ថុ) និងផ្នែកទី១២ (ការបោះផ្សាយ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ)	រួមបញ្ចូលការណែនាំពីផ្នែកទី១១ និង ១២ ចាស់ និង ស្របទៅតាម IFRS ៩ ។ ការណែនាំប្រភេទចំណាត់- ថ្នាក់ និងក្បួនគំនិតបង់ដែលកើតឡើងរួច (Incurred Lost Model) ។

APB may R



១២	ការវាស់វែងតម្លៃសម្រប	គ្មានផ្នែកជាក់លាក់, តម្លៃសម្របបង្ហាញនៅក្នុងផ្នែកពាក់ព័ន្ធផ្សេងទៀត។	ការណែនាំផ្នែកថ្មីស្របនឹង IFRS ១៣។ កំណត់តម្លៃសម្រប រួមបញ្ចូលការបែងចែកឋានៈក្រុម និងធ្វើបច្ចុប្បន្នភាពតម្លៃវិភាគលោកត្រីដាងព័ត៌មាន។
១៣	សន្និដ្ឋាន	ផ្ដោតទៅលើសន្និដ្ឋាន រួមទាំងការវាស់វែងថ្លៃដើមទាប និងតម្លៃដែលអាចទទួលបាន (NRV)។	ស្របទៅនឹងការធ្វើបច្ចុប្បន្នភាពក្នុងផ្នែកទី១២ ការណែនាំតម្លៃសម្រប។ ការធ្វើឱ្យស្របឡើងនូវការរួមបញ្ចូលគ្នាជាមួយផ្នែកផ្សេងទៀត។
១៦	ទ្រព្យវិនិយោគ	តម្រូវឱ្យមានការវាស់វែងនូវតម្លៃសម្របប្រសិនបើអាចធ្វើការវាស់វែងដោយទុកចិត្តបាន។ ប្រសិនបើអាចធ្វើការវាស់វែងដោយទុកចិត្តបាន ត្រូវប្រើគំរូថ្លៃដើម។	ស្របទៅនឹងការវាស់វែងតម្លៃសម្របជាមួយ IFRS ១៣ និងរួមបញ្ចូលតម្រូវការលោកត្រីដាងឱ្យកាន់តែច្បាស់ជាងមុន។
១៩	ការបែងចែកលក្ខណៈវិនិយោគ និងទ្រព្យវិនិយោគ	ផ្អែកលើស្តង់ដារ IFRS លេខ ៣ (២០០៤) ដែលការណែនាំមានកម្រិត ទាក់ទងទៅនឹងចំណាយពាក់ព័ន្ធនឹងការទិញ និងការតបស្នងយថាហេតុ។	ស្របជាមួយស្តង់ដារ IFRS លេខ៣ ដែលបានធ្វើបច្ចុប្បន្នភាពច្បាស់។ ការធ្វើបច្ចុប្បន្នភាពនិយមន័យ, ការណែនាំការតបស្នងយថាហេតុ និងការទទួលស្គាល់ចំណាយថ្លៃទិញ។
២៣	ចំណូល	ផ្អែកលើស្តង់ដារ IAS ១៨ និង ស្តង់ដារ IAS ១១ ការណែនាំមានកម្រិតលើប្រតិបត្តិការចំណូលដែលមានភាពស្មុគស្មាញ។	កែសម្រួលស្របទៅតាមគំរូប្រាំបីហានរបស់ស្តង់ដារ IFRS ១៩ ជាមួយនឹងភាពសាមញ្ញសម្រាប់សហគ្រាសធុនតូច និងមធ្យម។
២៨	អត្ថប្រយោជន៍បុគ្គលិក	ផ្អែកលើស្តង់ដារ IAS ១៩ (វិសោធនកម្មមុនឆ្នាំ២០១១) ។ ការណែនាំមានកម្រិតលើអត្ថប្រយោជន៍នៃការបញ្ចប់ពីការងារ និង ការគណនាចំណេញ/ខាតតាមស្មិតិ។	ការធ្វើបច្ចុប្បន្នភាពស្របតាម ស្តង់ដារ IAS ១៩ បច្ចុប្បន្ន។ បន្ថែមនូវការណែនាំសម្រាប់ផែនការអត្ថប្រយោជន៍ដែលបានកំណត់ និងការវាស់វែងសាមញ្ញ។
៣០	ការបែងចែកប្រាក់បញ្ញើបណ្ណ	ផ្អែកលើស្តង់ដារ IAS ២១ ជាមួយនឹងការណែនាំជាមូលដ្ឋានលើការបកប្រែ និងការកំណត់រូបិយបណ្ណមុខងារ។	ផ្ទុះបញ្ចាំងពីវិសោធនកម្មស្តង់ដារ IAS ២១ និង IFRIC ២២។ បន្ថែមការណែនាំអំពីការបកប្រែរូបិយបណ្ណ និងការពិចារណាផ្សេងៗ។

២ *Handwritten signature*

